



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

ដោយមានការគាំទ្រពីគណៈកម្មាធិការ ខុមហ្វ្រែល សហការជាមួយ សមាគមអាដហុក និងអង្គការ ទស្សនៈពិភពលោក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាព ក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (២៤% ជាស្ត្រី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅ ក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រក្រតីភាព ប្រជាពលរដ្ឋរួមរៀនរាល់គ្នា បាននាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ	
១- ការសាងសង់មណ្ឌលសុខភាព	<ul style="list-style-type: none"> - សុំផ្តល់មណ្ឌលសុខភាពចំនួន ១ ខ្នង ទំហំ ៨ ម៉ែត្រ គុណនឹង ១០ ម៉ែត្រ នៅភូមិក្រយាខាងត្បូង ដោយមានសម្ភារៈបរិក្ខារពេទ្យគ្រប់គ្រាន់ និងបុគ្គលិកចំនួន ៦ នាក់ រួមមាន ផ្នែកជម្ងឺទូទៅ ២ នាក់ ផ្នែកជម្ងឺកុមារ ២ នាក់ ពេទ្យឆ្មប ចំនួន ២ នាក់ ដោយចាប់ផ្តើមអនុវត្តន៍ពីឆ្នាំ ២០១២។
២- ការសាងសង់បង្គន់អនាម័យ	<ul style="list-style-type: none"> - សុំផ្តល់បង្គន់អនាម័យឱ្យបានគ្រប់ភូមិ ក្នុងឃុំក្រយា ចំនួន៥០០បង្គន់ ដែលដាក់លូចំនួន ០៥កង់ និងដំបូលប្រក់សង្ក័សី ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២។

៣-ការសាងសង់ និងជួសជុលផ្លូវ

- សុំជួសជុលផ្លូវក្រាលគ្រួសក្រហម នៅភូមិសង្វាត ប្រវែង ៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកំពស់១,៥ម៉ែត្រ ដោយ ដាក់លូចំនួន ០២ កន្លែង ដែលមួយកន្លែងប្រើលូអស់ ១៧ កង់។
- សុំសាងសង់ផ្លូវថ្មីនៅភូមិអន្លង់ជួរ ប្រវែង ១០០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កំពស់ ១,៥ ម៉ែត្រ ដាក់លូក្នុងមួយកន្លែង ចំនួន ០៥ កង់ ដោយចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១២។
- សុំជួសជុលផ្លូវក្រាលគ្រួសក្រហម នៅភូមិបុស្សធី តំបន់អូរស្នាយប្រវែង៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ កំពស់១,៥ម៉ែត្រ និងជួសជុលផ្លូវចាស់ ដោយក្រាលគ្រួសក្រហម នៅបន្ទាយទាហាន ប្រវែង ១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កំពស់១,៥ម៉ែត្រ ឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ ២០១៣។

៤-អណ្តូងទឹក

- សុំផ្តល់អណ្តូងទឹកស្អាតអោយបានគ្រប់ភូមិក្នុងឃុំក្រយា ដោយមួយភូមិៗត្រូវការចំនួន ១០ អណ្តូង តាមស្តង់ដារបច្ចេកទេសរបស់អង្គការទស្សនៈពិភពលោក ដោយចាប់ផ្តើមនៅឆ្នាំ២០១២តទៅ។
- សុំផ្តល់អណ្តូងទឹកដឹកដាក់លូចំនួន១០៧អណ្តូង នៅក្នុងភូមិចំនួន០៤ គឺមាន ភូមិសង្វាត ចំនួន ៣២អណ្តូង ភូមិបុស្សធីចំនួន ០៥អណ្តូង ភូមិក្រយាជើង ចំនួន ៦០អណ្តូង និងភូមិអន្លង់ជួរចំនួន ១០អណ្តូង ដោយចាប់ផ្តើមនៅឆ្នាំ២០១២។

៥- ការផ្តល់ដីសម្បទាន

- សុំផ្តល់ដីសម្បទានដល់ប្រជាពលរដ្ឋក្នុងភូមិអន្លង់ជួរចំនួន ៥០ ហិចតា និងផ្តល់ដីសម្បទានដល់ប្រជាពលរដ្ឋនៅភូមិក្រយាជើង និងភូមិក្រយាត្បូងចំនួន ១៩៥០ ហិចតា ឱ្យបាននៅឆ្នាំ២០១២។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ថុក រន តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ មានប្រសាសន៍ថា «បន្ទាប់ពីសិក្ខាសាលានេះ ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាឃុំ ខ្ញុំនឹងដាក់បញ្ចូលតម្រូវការទាំងនេះទៅក្នុងកម្មវិធីវិនិយោគឃុំ នាអាណត្តិក្រោយ និងយកតម្រូវការនេះទៅធ្វើការប្រជុំជាមួយក្រុមប្រឹក្សាឃុំ ម្យ៉ាងវិញទៀតឃុំ និងធ្វើជារបាយការណ៍ ដាក់ជូនថ្នាក់ដឹកនាំខាងលើដើម្បីជួយបំពេញនូវតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ»។

អ្នកស្រី គុំ ជឹង តំណាងគណបក្សហ៊្វិនស៊ិនប៉ិច បានមានប្រសាសន៍ថា »ខ្ញុំ នឹងខិតខំសហការជាមួយក្រុមប្រឹក្សាឃុំ ដើម្បីដាក់បញ្ចូលតម្រូវការអាទិភាពទាំងនេះ ទៅក្នុងឃុំក្រយា ធ្វើយ៉ាងណាជួយបំពេញនូវកង្វះ

ខាតរបស់បងប្អូនប្រជាពលរដ្ឋ មួយវិញទៀត ខ្ញុំនឹងយកតម្រូវការអាទិភាពនេះទៅដាក់ក្នុងកម្មវិធីនយោបាយរបស់គណបក្សរបស់ខ្ញុំ»។

លោក ជន ជំ តំណាងគណបក្សសមរង្ស៊ី មានប្រសាសន៍ថា «ខ្ញុំសូមប្តេជ្ញាចិត្តថា នឹងយកតម្រូវការអាទិភាពទាំង ៥ នេះ ធ្វើជាបាយការណ៍ដាក់ជូន មេដឹកនាំគណបក្សរបស់ខ្ញុំដើម្បីធ្វើការពិចារណាដាក់តម្រូវការនេះចូលក្នុងកម្មវិធីនយោបាយរបស់គណបក្ស»។

សិក្ខាសាលានេះ មានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

¹ No 012